



PPC Bank

របាយការណ៍ប្រចាំត្រីមាសទី២

(ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១)

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២១	ឆ្នាំ២០២០
ទ្រព្យសកម្មសរុប	៤.០៤៤.២៧២	៤.១៧៩.២៨៦
ចំណូលសរុប	៣.៣៨២.០៣០	៣.៥៤៩.៧៣៣
មូលធនសរុប	៦៦២.២៤២	៦២៩.៥៥៣
លទ្ធផលហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២១	ត្រីមាសទី២ ឆ្នាំ២០២០
ចំណូលសរុប	៧៧.២៦៤	៧៣.៧៩៣
ចំណេញ(ខាត)មុនបង់ពន្ធ	១៨.៨០៨	២១.៨៦៣
ចំណេញ(ខាត)សុទ្ធក្នុងការិយបរិច្ឆេទ	១៥.១២៩	១៧.០២០
លទ្ធផលម្ចីតក្នុងការិយបរិច្ឆេទ	១៦.៧៣៨	១៨.២៧៥
អនុបាតហិរញ្ញវត្ថុ(%)	ត្រីមាសទី២ ឆ្នាំ២០២១	ឆ្នាំ២០២០
អនុបាតសោធនភាព ៊ ១	១៩,៦០	១៧,៣០
អនុបាតចំណូលធៀបនឹងមូលធន	៥១០,៦៩	៥៦៣,៨៥
អនុបាតសន្ទនីយភាព ៊ ១	១៥៥,៣៩	១២៣,៥៩
អនុបាតឥណទានមិនដំណើរការ ៊ ២	១,៨១	១,០៤
អនុបាតបញ្ញើធៀបនឹងឥណទាន	៩៣,៨០	៨៦,៤៤
អនុបាតផលចំណេញ(%)	ត្រីមាសទី២ ឆ្នាំ២០២១	ត្រីមាសទី២ ឆ្នាំ២០២០
អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (ROA)	១,៦៦	១,៨២
អនុបាតចំណេញធៀបនឹងមូលធន (ROE)	១០,១៤	១២,២៦
អនុបាតលទ្ធភាពបង់ប្រាក់	៦៩៣,៤៨	៧៣២,៥៩
ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ(ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	NA	NA
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ(ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	NA	NA
អនុបាតហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត (ប្រសិនមាន)	NA	NA

សំគាល់ :


- ៊ ១ : អនុលោមទៅតាមបទបញ្ញត្តិគណនេយ្យដែលចេញដោយធនាគារជាតិនៃកម្ពុជា
- ៊ ២ : ឥណទានមិនដំណើរការអនុលោមទៅតាមបទបញ្ញត្តិគណនេយ្យដែលចេញដោយធនាគារជាតិនៃកម្ពុជាចំណាត់ថ្នាក់សំវិធានធន ២០% - ១០០%

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ (លានរៀល)



លទ្ធផលហិរញ្ញវត្ថុ (លានរៀល)



អនុបាតផលចំណេញ(%)



សមាសភាពក្រុមប្រឹក្សាភិបាល



YIM, Yong Taick

ប្រធានក្រុមប្រឹក្សាភិបាល



SIM, Sang Ton

សមាជិក



Kim, Sung Chul

សមាជិក



PARK, Chong Tae

សមាជិកឯករាជ្យ



LEE, Myunsang

សមាជិកឯករាជ្យ

សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាភិបាល ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការបង្ហាញពីលទ្ធផលហិរញ្ញវត្ថុរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ដោយអនុវត្តតាមតម្រូវការរបស់និយ័តករមូលបត្រកម្ពុជា (ន.ម.ក)។

ដូចដែលយើងទាំងអស់គ្នាបានជ្រាបរួចមកហើយអំពីការរីករាតត្បាតនៃជម្ងឺវីរុសកូរ៉ូណាថ្មី (COVID-១៩) ដែលបានរីករាតត្បាតជាសកលយ៉ាងឆាប់រហ័ស ឆ្លងមនុស្សរាប់លាននាក់ និងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចនៅត្រីមាស ក៏ដូចជាបណ្តាប្រទេសជាច្រើនបានដាក់កម្រិតយ៉ាងតឹងរឹងទៅលើការបំលាស់ទី ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ការរីករាតត្បាតជាសកលនៃវីរុសនេះបានធ្វើឲ្យសាលារៀនត្រូវបានផ្អាក ភាពក្រីក្រ និងហានិភ័យរបស់កុមារកាន់តែធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ឱកាសអភិវឌ្ឍន៍សម្រាប់កុមារនៅទូទាំងប្រទេសកម្ពុជា។ ផលប៉ះពាល់នៃវិបត្តិនេះគឺបានធ្វើឲ្យគ្រួសារជាច្រើនបាត់បង់ការងារភ្លាមៗ ធ្វើឲ្យពួកគេពុំមានលទ្ធភាពក្នុងការចំណាយសម្រាប់តម្រូវការមូលដ្ឋានរបស់ពួកគេដូចជា ចំណីអាហារ ទឹក ឱសថ តំហែទាំសុខភាព និងការអប់រំដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចបណ្តាលមកពីជម្ងឺកូវីដ១៩នេះ។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចាត់នូវវិធានការត្រឹមត្រូវក្នុងការទប់ស្កាត់វិបត្តិនេះដូចជា ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មកររោងចក្រ ការកាត់បន្ថយពន្ធ និងផ្តល់ការសម្របសម្រួលផ្នែកឥណទានសម្រាប់អាជីវកម្មនានា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកវ៉ាក់សាំង កូវីដ-១៩ ដើម្បីការពារប្រជាជនពីជម្ងឺដ៏កាចសាហាវមួយនេះ កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការជួយសង្គ្រោះជីវិតមនុស្ស និងការជួយស្តារសេដ្ឋកិច្ចប្រទេសជាតិឲ្យបានល្អប្រសើរឡើង។ រាជរដ្ឋាភិបាលក៏បានបង្កើតនូវចន្លោះសារពើពន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីវិបត្តិនេះជាពិសេសទៅលើប្រជាជនដែលងាយរងគ្រោះបំផុត។ ថ្មីៗនេះដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ បានទាន់ពេលវេលាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាប់ផ្តើមធ្វើការបញ្ជាទិញ ឧបករណ៍តេស្តរហ័សកូវីដ-១៩ ពីប្រទេសកូរ៉េខាងត្បូងដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាមេរិក ក្នុងមួយឧបករណ៍

ជូនដល់ស្ថានប័ណ្ណសាធារណៈ និងឯកជនដែលមានចំនួនបុគ្គលិកច្រើន ឬក៏ស្ថិតក្នុងទីតាំងដែលមានហានិភ័យខ្ពស់ប្រឈមនឹងការឆ្លងវីរុសនេះ។

ទោះបីជាស្ថិតក្នុងពេលវេលាមិនមានភាពប្រាកដប្រជា ក៏ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ទទួលបាននូវការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការអនុវត្តសកម្មភាពអាជីវកម្មធនាគារ និងការដាក់ឱ្យដំណើរការនូវផលិតផល និងសេវាថ្មីៗ និងមានស្រាប់របស់ខ្លួនដូចជា សេវាទូទាត់ឥណទានមក ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក តាមរយៈភ្នាក់ងារវីងការបញ្ចូលប្រាក់ចំណេញរក្សាទុកចំនួន ១០លានដុល្លារអាមេរិក ចូលទៅក្នុងដើមទុនចុះបញ្ជីការតែងតាំងលោក Kim Sung Chul ជាអភិបាលថ្មី ការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងប័ណ្ណថ្មី (New Card Management System) ការធ្វើឱ្យប្រសើរឡើងនូវសេវា Cardless Cash នៅលើ Mobile App. ការអនុញ្ញាតពីអគ្គិសនីកម្ពុជា (EDC) ដើម្បីធ្វើការទូទាត់វិក័យបត្រថ្លៃប្រើប្រាស់ថាមពលអគ្គិសនីប្រចាំខែចំនួន០៥ខេត្តបន្ថែមទៀត ការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនូវសាខាចំនួន០៤ បន្ថែមទៀតសម្រាប់ការធ្វើជាភ្នាក់ងារធានារ៉ាប់រង ការរួមបញ្ចូលសេវាគ្រប់គ្រងប័ណ្ណការផ្ទេរប្រាក់តាមបាតងដោយផ្ទាល់ និងសមិទ្ធផលផ្សេងៗទៀត។

គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២១ ទ្រព្យសកម្មរបស់យើងមានចំនួន ៩៩៤លានដុល្លារអាមេរិក កំណើននៃឥណទានសរុបរបស់យើងមានការកើនឡើងដល់ចំនួន ៧២៧លានដុល្លារអាមេរិក ប្រាក់បញ្ញើមានចំនួន ៧៥៥លានដុល្លារអាមេរិក និងមូលធនមានចំនួន ១៦៣លានដុល្លារអាមេរិក។ នេះគឺជាទិន្នន័យនៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ ដែលសមិទ្ធផលរបស់ពួកយើងនេះ គឺជាអត្រាជោគជ័យក្នុងចំណោមដៃគូប្រកួតប្រជែងហិរញ្ញវត្ថុជាច្រើននៅក្នុងទីផ្សារ។

ក្នុងនាមតំណាងឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគទុនិកក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិទាំងអស់នៃធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក សម្រាប់ការណែនាំ និងភាពជាអ្នកដឹកនាំ បុគ្គលិករបស់យើងទាំងអស់សម្រាប់ការចូលរួមចំណែក និងការប្តេជ្ញាចិត្តអតិថិជនរបស់យើងទាំងអស់សម្រាប់ទំនុកចិត្តរបស់ពួកគេមកលើធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

ជាពិសេស ធនាគារជាតិ នៃ កម្ពុជា (NBC) និងនិយ័តករមូលបត្រកម្ពុជា (SERC) សម្រាប់ដំបូន្មាន និងការគាំទ្រ។

ខ្ញុំ Yim Yong Taick សូមសម្តែងនូវការដឹងគុណចំពោះការខិតខំប្រឹងប្រែង ដោយទទួលបាន លទ្ធផលជោគជ័យក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២១ និងបន្តឆ្ពោះទៅរកសមិទ្ធផលដ៏ល្អប្រសើរ បន្ថែមទៀតក្នុងត្រីមាសទី៣ ឆ្នាំ២០២១។

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

ហត្ថលេខា និងត្រា



YIM. Yong Taick

ប្រធានក្រុមប្រឹក្សាភិបាល

មាតិកា

- ព័ត៌មានហិរញ្ញវត្ថុសង្ខេប 1
- ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប 2
- សមាសភាពក្រុមប្រឹក្សាភិបាល 3
- សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល 4
- ផ្នែកទី ១ - ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ 8
 - ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ 8
 - ខ. លក្ខណៈនៃធុរកិច្ច 9
 - គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ 10
- ផ្នែកទី ២ - ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច 13
 - ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក 13
 - ខ. រចនាសម្ព័ន្ធចំណូល 13
- ផ្នែកទី ៣ - របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ 14
- ផ្នែកទី ៤ - ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង 14
 - ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ 14
 - ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ 17
 - គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល 19
 - ឃ. ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ 19
 - ង. ផលប៉ះពាល់អតិផរណា 20
 - ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងហិរញ្ញវត្ថុ របស់រដ្ឋាភិបាល 20
- ហត្ថលេខាអភិបាលរបស់ធនាគារភ្នំពេញពាណិជ្ជ ម.ក 22

ផ្នែកទី ១ - ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ

ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក
ជាអក្សរឡាតាំង	Phnom Penh Commercial Bank Plc.
លេខកូដស្តង់ដារ	KH ២០០០១១១A46
ទីស្នាក់ការ	អគារលេខ២១៧ មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ	(+៨៥៥) ២៣ ៩០៩ ៩០៩/(+៨៥៥) ២៣ ៩៩៩ ៥០០
គេហទំព័រ	www.ppcbank.com.kh
អ៊ីមែល	info@ppcb.com.kh
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០១៥៧៩៤ ចុះថ្ងៃទី២០ មេសា ២០០៨
លេខអាជ្ញាប័ណ្ណអាជីវកម្ម	B២៣ ចេញដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៦ ធ្នូ ២០១៩
សេចក្តីសម្រេចអនុញ្ញាតិនិងចុះបញ្ជី ឯកសារផ្តល់ព័ត៌មានលេខ	១៩២/២០ គ.ម.ក./ស.ស.រ ចុះថ្ងៃទី០១កញ្ញា ២០២០
ឈ្មោះបុគ្គលតំណាងបុគ្គលចុះបញ្ជីលក់មូលបត្រ	លោក Baek Jongil

ខ. លក្ខណៈនៃធុរកិច្ច

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានចាប់ផ្តើមប្រតិបត្តិការធនាគារនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨ ដែលមានទីស្នាក់ការកណ្តាលស្ថិតនៅអគារលេខ២១៧ មហាវិថី ព្រះនរោត្តម (ផ្លូវលេខ ៤១) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទទួលបានអាជ្ញាប័ណ្ណពេញលេញជាធនាគារពាណិជ្ជ។ នៅខែកញ្ញា ឆ្នាំ២០១៦ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានស្វាគមន៍សម្រាប់ការចាប់ផ្តើមថ្មីមួយជាមួយភាគទុនិកដ៏រឹងមាំគឺ Jeonbuk Bank Co. Ltd (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ JB Financial Group Co. Ltd.) ក្រុមហ៊ុន Apro Financial Co. Ltd (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន J&K Capital Co., Ltd. ដែលស្ថិតនៅក្រោម OK Financial Group) និងក្រុមហ៊ុន JB Woori Capital Co., Ltd (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ JB Financial Group Co. Ltd.) ដែលមានមូលដ្ឋានស្ថិតនៅប្រទេសកូរ៉េខាងត្បូង។

នៅពេលដែលយើងបន្តកិច្ចខំប្រឹងប្រែងរបស់យើងទៅមុខទៀត យើងក៏មិនភ្លេចនឹងអបអរសាទរចំពោះភាពជោគជ័យនាពេលកន្លងមក ក្នុងការបំពេញបាននូវតម្រូវការជាច្រើនរបស់អតិថិជនក្នុងផ្នែកសេវាធនាគារ និងខិតខំស្វែងរកវិធីសាស្ត្រនានា ដើម្បីលើកកម្ពស់គុណភាពសេវារបស់យើងគាំទ្រអតិថិជនរបស់យើងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២១ ទ្រព្យសកម្មសរុបមានចំនួន ៩៩៤ លានដុល្លារអាមេរិក និងធ្វើការបម្រើអតិថិជនច្រើនជាង ១២៥.០០០នាក់ ជាមួយនឹងសាខាចំនួន២៣ទូទាំងប្រទេស និងម៉ាស៊ីន ATMs ចំនួន៦៥ (ម៉ាស៊ីន ATMs ផ្សេងៗទៀតកំពុងត្រូវបានពិចារណានៅទីតាំងសក្តានុពលផ្សេងៗទៀតក្នុងប្រទេសកម្ពុជា)។ បន្ថែមពីនោះ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក នឹងបន្តធ្វើការផ្តល់ ជូនដល់អតិថិជននូវសេវាដែលមានលក្ខណៈងាយស្រួល និងធ្វើការគាំទ្រដោយបណ្តាញឌីជីថល ដែលធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលជាមួយនឹងបទពិសោធន៍ធនាគារ។ អតិថិជនអាចធ្វើការទំនាក់ទំនងមកយើងតាមរយៈ Live Chat ក្នុងរយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍តាមរយៈបណ្តាញឌីជីថលទាំងអស់របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក។ លើសពីនេះទៅទៀត ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានបង្កើតមជ្ឈមណ្ឌលសហគ្រាសធុនតូច-មធ្យម (SME Center) ជាលើកដំបូងរបស់ខ្លួន ដែលនឹងផ្តល់នូវផលិតផល និងសេវាSME។ សហគ្រាសធុនតូច-មធ្យម

នឹងត្រូវទទួលបាននូវសេវាពិគ្រោះយោបល់អាជីវកម្មផងដែរ។ ពួកយើងក៏បានពង្រីកនូវការិយាល័យ បរទេស (Foreign Desk) មានដូចជា ការិយាល័យភូមិ ជប៉ុន និងចិន ក៏ដូចជា ហ្គោលក្លឹប និងមជ្ឈមណ្ឌល SME ដែលនឹងផ្តល់នូវផលិតផល និងសេវា SME។ ពួកយើងពិតជាផ្តល់តម្លៃ ដល់អតិថិជនទាំងអស់ និងបន្តធ្វើការអភិវឌ្ឍផលិតផល-សេវារបស់ពួកយើង ដើម្បីបម្រើជូនដល់ អតិថិជនឲ្យបានល្អបំផុត។

គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានចាប់ផ្តើម ដំណើរការសេវាទូទាត់ឥណទានតាមរយៈវីង ដែលអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក អាចទៅភ្នាក់ងារវីងណាមួយ ដើម្បីធ្វើការទូទាត់ឥណទានមកធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក។

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ភាគទុនិក និងក្រុមប្រឹក្សាភិបាលរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានសម្រេចធ្វើការបែងចែកប្រាក់ចំណេញរក្សាទុក បញ្ចូលទៅក្នុងដើមទុន ដែលបានបង់ចំនួន ១០លានដុល្លារអាមេរិក (Paid-in capital)។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ទទួលបានការអនុញ្ញាតពី ធនាគារជាតិ នៃ កម្ពុជា ក្នុងការតែងតាំងលោក Kim Sung Chul ជាអភិបាលថ្មី ជំនួសលោក Heo Ryeon។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានដាក់ឲ្យដំណើរការនូវ ប្រព័ន្ធគ្រប់គ្រងប័ណ្ណថ្មី (New Card Management System) ដែលប្រព័ន្ធថ្មីនេះ នឹងជួយធ្វើឲ្យ ប្រសើរឡើងនូវដំណើរការការងារផ្ទៃក្នុងរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ពីការធ្វើដោយដៃ មកជាការធ្វើដោយលក្ខណៈជាប្រព័ន្ធវិញ ហើយក៏ដូចជាការផ្តល់នូវភាពងាយស្រួលសម្រាប់អតិថិជន ផងដែរ។

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានធ្វើឲ្យប្រសើរឡើងនូវសេវា Cardless Cash ដែលអនុញ្ញាតឲ្យអតិថិជនអាចធ្វើប្រតិបត្តិការដកប្រាក់ ជាប្រាក់រៀល និងដុល្លារអាមេរិក ពីគណនីរបស់ខ្លួន ហើយក៏អនុញ្ញាតឲ្យអតិថិជនប្តូរជាប្រភេទប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក

ពីការដកប្រាក់ តាមតម្រូវការរបស់ខ្លួនផងដែរ។ (ឧទាហរណ៍: ការដកប្រាក់ដុល្លារអាមេរិកពីគណនីប្រាក់រៀល ឬ ការដកប្រាក់រៀលពីគណនីប្រាក់ដុល្លារអាមេរិក)។

នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ធនាគារជាតិ នៃ កម្ពុជា សម្រេចឲ្យធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បញ្ចូលប្រាក់ចំណេញរក្សាទុកចំនួន ១០ លានដុល្លារអាមេរិក ចូលទៅក្នុងដើមទុន ចុះបញ្ជី ដែលធ្វើឲ្យដើមទុនចុះបញ្ជីកើនពី ៩២ លានដុល្លារអាមេរិក ដល់ ១០២ លានដុល្លារអាមេរិក ស្មើនឹង ១០២.០០០ ភាគហ៊ុន ដែលក្នុងមួយភាគហ៊ុនមានតម្លៃ ១.០០០ ដុល្លារអាមេរិក (ស្មើនឹង ៤.០០០.០០០ លានរៀល)។

នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានទទួល ការអនុញ្ញាតពីអគ្គិសនីកម្ពុជា ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន សម្រាប់ការទូទាត់វិក័យបត្រថ្លៃប្រើប្រាស់ ថាមពលអគ្គិសនីប្រចាំខែ ទៅអគ្គិសនីខេត្តចំនុះចំនួន០៥ មានខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានទទួល អាជ្ញាបណ្ណអាជីវកម្មភ្នាក់ងារធានារ៉ាប់រង សម្រាប់សាខាចំនួន ០៤ បន្ថែមទៀត គឺសាខាផ្សារដើមគ សាខាបាក់ទុក សាខាម៉ៅសេទុង និងសាខាជ្រោយចង្វារ ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទៅលើការណែនាំអតិថិជននូវផលិតផល និងសេវាធានារ៉ាប់រងផ្សេងៗ តាមរយៈការធ្វើកិច្ច សហប្រតិបត្តិការជាមួយក្រុមហ៊ុនព្រូជិនសល (ខេមបូឌា) ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានទទួល ការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ក្នុងការតែងតាំងអភិបាលថ្មី គឺ លោក Kim Sung Chul ជំនួសលោក Heo Ryeon។

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ សេវាគ្រប់គ្រងប័ណ្ណ (Card Management Service) របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក អាចដំណើរការលើ Mobile App ដែលអនុញ្ញាតឲ្យអតិថិជនអាច ឆែកមើលប័ណ្ណ (view card) ធ្វើឲ្យប័ណ្ណថ្មីដំណើរ (activate new card) ការមើលសមតុល្យ និងប្រតិបត្តិការប័ណ្ណ (card balance inquiry and transaction inquiry) បិទ/បើកដំណើរការប័ណ្ណ

(block/unblock card) ការចេញ និងបន្តប័ណ្ណថ្មី (card re-issue and re-newal) ការផ្លាស់ប្តូរ និងកំណត់PINឡើងវិញ (PIN change & reset PIN) ការគ្រប់គ្រងប័ណ្ណ (manage card limit) ការបើកប្រាក់ជាមុនភ្លាមៗ (សម្រាប់បណ្ណឥណទានបុគ្គល) instant cash advance (for credit card individual). ឆែកមើលព័ត៌មានលម្អិតពីការចេញវិក័យបត្រ (បណ្ណឥណទាន) view billing statement (Credit Card) ។ នៅថ្ងៃដដែលនេះ ការផ្ទេរប្រាក់តាមបាតងដោយផ្ទាល់ (Bakong Full Fund Transfer) របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក៏អាចដំណើរការលើ Mobile App បានផងដែរ ដែលសេវានេះអាចឲ្យអតិថិជនប្រើប្រាស់ Mobile App របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក អាចធ្វើការផ្ទេរសាច់ប្រាក់ទៅអ្នកទទួលបានភ្លាមៗ សម្រាប់ស្ថាប័នដែលជាសមាជិកបាតងតាមរយៈ ប្រព័ន្ធបាតងរបស់ធនាគារជាតិ។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានទទួល ការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម បញ្ចូលប្រាក់ចំណេញរក្សាទុកចំនួន ១០ លានដុល្លារអាមេរិក ចូលទៅក្នុងដើមទុនចុះបញ្ជី។

ផ្នែកទី ២ - ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក

លទ្ធផលសម្រេចបានសំខាន់ៗ	ត្រីមាសទី២ ឆ្នាំ២០២១	ឆ្នាំ២០២០
ផ្នែកសេវាឥណទាន		
ចំនួនគណនីឥណទាន	៦.៨៧៨	៦.៤៧៧
ឥណទានដុលសរុប (លានរៀល)	២.៩៥៨.៥៥៣	២.៩២២.១៥៩
ផ្នែកសេវាប្រាក់បញ្ញើ		
ចំនួនគណនីប្រាក់បញ្ញើ	១៥២.៣៥០	១៤៨.០២៥
ប្រាក់បញ្ញើសរុប (លានរៀល)	៣.០៧៤.១៦៦	៣.២៦៣.៩៤៥
ព័ត៌មានទូទៅ		
ចំនួនសាខាបើកដំណើរការ	២៣	២៣
ចំនួនបុគ្គលិកសរុប	៤៥១	៤៧៤
ចំនួនម៉ាស៊ីន អេធីអឹម	៦៥	៦៦
ចំនួនម៉ាស៊ីនទូទាត់	២៤២	២២៥

ខ. រចនាសម្ព័ន្ធចំណូល

ល.រ	ប្រភពចំណូល	ត្រីមាសទី២ ឆ្នាំ២០២១		ត្រីមាសទី២ ឆ្នាំ២០២០	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៧៥.៣៣៥	៩៧,៥០	៦៨.៧៤៥	៩៣,១៦
២	ចំណូលកម្រៃ និងជើងសារ	៤៩៧	០,៦៤	៥.០០៨	៦,៧៩
៣	ចំណូលផ្សេងៗ	១.៤៣២	១,៨៥	៤១	០,០៥
ចំណូលសរុប		៧៧.២៦៤	១០០	៧៣.៧៩៣	១០០

ផ្នែកទី ៣ - របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញ ដោយសវនករឯករាជ្យ

សូមមើលឧបសម្ព័ន្ធរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ។

ផ្នែកទី ៤ - ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ការពិភាក្សា និងវិភាគខាងក្រោមផ្តោតលើលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុផ្នែកលើរបាយការណ៍ហិរញ្ញវត្ថុរួមរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជម.ក (PPCBank) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ J&A (Cambodia) Investment Co., Ltd គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដែលត្រូវបានត្រួតពិនិត្យដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុរួមត្រូវបានរៀបចំស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.វ.ហ.អ.ក) និងអនុលោមទៅតាមបទបញ្ញត្តិពាក់ព័ន្ធ និងគោលការណ៍ណែនាំផ្សេងៗដែលចេញដោយធនាគារជាតិនៃកម្ពុជា។

ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១. ការវិភាគចំណូល

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានប្រភពចំណូលចំនួន៣ធំៗគឺ ចំណូលការប្រាក់ ចំណូលពីកម្រៃ និងជើងសារ និងចំណូលផ្សេងៗ។

- ចំណូលការប្រាក់រួមមាន ចំណូលការប្រាក់ពីការផ្តល់ឥណទាន ចំណូលការប្រាក់ពីការដាក់ប្រាក់បញ្ញើនៅធនាគារ និងចំណូលការប្រាក់បានមកពីមូលបត្រវិនិយោគនានា។
- ចំណូលកម្រៃ និងជើងសាររួមមាន កម្រៃសេវាឥណទាន ចំណូលពីការផ្ទេរប្រាក់ក្នុងស្រុក និងបរទេស ចំណូលពីសេវាប្រាក់បញ្ញើ ចំណូលពីសេវាធានា និង ចំណូលពីប័ណ្ណផ្សេងៗ។
- ចំណូលផ្សេងៗ រួមមាន ចំណូលពីអត្រាប្តូរប្រាក់លើការវិនិយោគ និងចំណូលផ្សេងៗទៀត។

២. ការវិភាគចំណូលតាមផ្នែក

ល.រ	ប្រភពចំណូល	ត្រីមាសទី២ ឆ្នាំ២០២១		ត្រីមាសទី២ ឆ្នាំ២០២០	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៧៥.៣៣៥	៩៧,៥០	៦៨.៧៤៥	៩៣,១៦
២	ចំណូលកម្រៃ និងជើងសារ	៤៩៧	០,៦៤	៥.០០៨	៦,៧៩
៣	ចំណូលផ្សេងៗ	១.៤៣២	១,៨៥	៤១	០,០៥
ចំណូលសរុប		៧៧.២៦៤	១០០	៧៣.៧៩៣	១០០

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ទទួលបានចំណូលដ៏ធំមកពីការប្រាក់ ដែលមាន ៩៨% នៃប្រាក់ចំណូលសរុបក្នុង ត្រីមាសទី២ឆ្នាំ២០២១ ។

៣. ការវិភាគគម្លាតចំណេញដុល

របាយការណ៍លទ្ធផលរួមរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ត្រូវបានរៀបចំក្នុងទម្រង់ជា របាយការណ៍ដែលមិនបង្ហាញពីប្រាក់ចំណេញដុលទេ ទម្រង់របាយការណ៍នេះបង្ហាញលើចំណេញការប្រាក់សុទ្ធដែលទទួលបានមកពីចំណូលការប្រាក់សរុប ដកនឹងចំណាយការប្រាក់ដែលនឹងត្រូវយកមកបង្ហាញនិងពិភាក្សានៅក្នុងចំណុចបន្ទាប់លើការវិភាគចំណេញ(ខាត)មុនបង់ពន្ធដូចខាងក្រោម។

៤. ការវិភាគចំណេញ (ខាត) មុនបង់ពន្ធ

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី២ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ចំណូលពីការប្រាក់	៧៥.៣៣៥	៦៨.៧៤៥	៦.៥៩០	៩,៥៩
ចំណាយលើការប្រាក់	(២៨.០០៩)	(២៨.១៤២)	១៣៣	(០,៤៧)
ចំណូលមកពីការប្រាក់សុទ្ធ	៤៧.៣២៦	៤០.៦០២	៦.៧២៤	១៦,៥៦
ចំណូលកម្រៃ និងជើងសារ	៤៩៧	៥.០០៨	(៤.៥១១)	(៩០,០៨)
ចំណាយកម្រៃ និងជើងសារ	(១.១៣៥)	(១.១៤៤)	៨	(០,៧៣)
ចំណូលកម្រៃនិងជើងសារសុទ្ធ	(៦៣៩)	៣.៨៦៤	(៤.៥០៣)	(១១៦,៥៣)
ចំណូលប្រតិបត្តិការផ្សេងៗ	១.៤៣២	៤១	១.៣៩២	៣.៤៣២,២៥
ចំណាយបុគ្គលិក	(៨.១៧៤)	(៧.៤៤៧)	(៧២៦)	៩,៧៥

PPCBANK - របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២១

ចំណាយប្រតិបត្តិការ	(១១.៨៧២)	(៨.៧៧៦)	(៣.០៩៦)	៣៥,២៨
ចំណាយរំលស់	(៧.៧៦៩)	(៥.៣១៨)	(២.៤៥១)	៤៦,០៩
ប្រាក់ចំណេញពីប្រតិបត្តិការ	២០.៣០៥	២២.៩៦៦	(២.៦៦១)	(១១,៥៩)
ការខាតបង់លើឱ្យនភាពនៃតម្លៃលើ ឧបករណ៍ហិរញ្ញវត្ថុ	(១.៤៩៧)	(១.១០៣)	(៣៩៤)	៣៥,៧៦
ប្រាក់ចំណេញមុនបង់ពន្ធ	១៨.៨០៨	២១.៨៦៣	(៣.០៥៥)	(១៣,៩៧)

ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ១៨.៨០៨លានរៀល (ថយចុះ ១៤% ប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២០) ។ ការថយចុះនៃប្រាក់ចំណេញភាគច្រើនគឺមកពី ការថយចុះនៃចំណូលកម្រៃ និងជើងសារ នៃការពិន័យលើប្រាក់កម្ចី។

៥. ការវិភាគចំណេញ (ខាត) ក្នុងការិយបរិច្ឆេទ

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី២ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញមុនបង់ពន្ធ	១៨.៨០៨	២១.៨៦៣	(៣.០៥៥)	(១៣,៩៧)
ចំណាយពន្ធលើប្រាក់ចំណូល	(៣.៦៧៩)	(៤.៨៤៣)	១.១៦៤	(២៤,០៣)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	១៥.១២៩	១៧.០២០	(១.៨៩១)	(១១,១១)

ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធមានចំនួន ១៥.១២៩លានរៀល ដែលបាន ថយចុះ ១១% ប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២០ ដែលបណ្តាលមកពីការថយចុះ នៃចំណូលកម្រៃ និងជើងសារដូចបានបកស្រាយក្នុងចំណុច៤ (ការវិភាគចំណេញ (ខាត) មុនបង់ពន្ធ)។

៦. ការវិភាគលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី២ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	១៥.១២៩	១៧.០២០	(១.៨៩១)	(១១,១១)
ការខាតលម្អិតផ្សេងៗ	១.៦០៩	១.២៥៥	៣៥៤	២៨,២៥
ប្រាក់ចំណេញលម្អិតសរុប	១៦.៧៣៨	១៨.២៧៥	(១.៥៣៧)	(៨,៤១)

៧. ការវិភាគកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ជាមួយនឹងការរីករាលដាលនៃវីរុសថ្មី COVID-១៩ Delta variant ដែរជាត្រឹមត្រូវមួយដែលអាចមានការចម្លងលឿនជាងមុន បន្ទាប់ពីការឆ្លងរាលដាលនៃវីរុស COVID-១៩ ក្នុងសហគមន៍នាថ្ងៃទី ២០ ខែកុម្ភៈ បានធ្វើឲ្យប្រទេសកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលថ្មី និងប៉ះពាល់ដល់និរន្តរភាព និងបង្កឱ្យមានការរំខានដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ចជាតិកាន់តែខ្លាំងបន្ថែមទៀត។ ទោះយ៉ាងណាក៏ដោយ គ្រប់គ្រងរំពឹងថាសកម្មភាពអាជីវកម្មក្រុម និងធនាគារអាចមានភាពយឺតយ៉ាវ និងប៉ះពាល់បន្ថែមទៀតក្នុងរយៈពេលនេះ ប៉ុន្តែនឹងមិននាំឱ្យមានបញ្ហាគួរឱ្យព្រួយបារម្ភនោះទេ ដោយសារតែទំហំប្រតិបត្តិការ កម្រិតប្រាក់ចំណេញបច្ចុប្បន្ន និងលំហូរសាច់ប្រាក់របស់ក្រុម និងធនាគារនៅតែរឹងមាំនិងធានាបាននូវនិរន្តរភាព។

ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១. ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

បន្ទាប់ពីមានការឆ្លងថ្មីនៃវីរុស COVID-១៩ Delta variant ដែលជាការព្រមានថ្មីអំពីវីរុសដែលអាចមានការចម្លងរហ័សជាងមុន បាននឹងកំពុងចរាចរណ៍ក្នុងប្រទេសរួមជាមួយនឹងការឆ្លងរាលដាលក្នុងព្រឹត្តិការណ៍សហគមន៍នៃវីរុស (កូវីដ ១៩) កាលពីថ្ងៃទី ២០ ខែកុម្ភៈ ដែលបានធ្វើឲ្យផ្លូវនិងផ្នែកនៃតំបន់ខ្លះត្រូវបានបិទខ្ទប់ជាថ្មីម្តងទៀត បានជះឥទ្ធិពលជាអវិជ្ជមានបន្ថែមទៀតទៅលើតម្រូវការ និងការផ្គត់ផ្គង់នៅក្នុងប្រទេស។ ការដាក់ចេញនូវផែនការ និងការត្រួតពិនិត្យជាបន្តទៀតដើម្បីធានាបាននូវការរីកចម្រើនប្រកបដោយនិរន្តរភាពសម្រាប់ផលិតផលរបស់ធនាគារ ជាពិសេសផលិតផលប្រាក់កម្ចីខ្នាតតូច និងមធ្យម និងការអភិវឌ្ឍន៍បែបឌីជីថល គឺជាកត្តាសំខាន់បំផុត។ ជាលទ្ធផលដើម្បីផ្តល់ និងជួយគាំទ្រដល់អតិថិជនបន្ថែមទៀតក្នុងស្ថានភាពនៃការរីករាលដាលនៃវីរុសនេះ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានបន្តរយៈពេលនៃការផ្តល់នូវផលិតផលឥណទានអាជីវកម្ម “ឥណទាន ៣០០” នេះសម្រាប់រយៈពេល៦ខែជាបន្តទៀតរហូតដល់ដំណាច់ខែកញ្ញា ២០២១ ដែលម្ចាស់អាជីវកម្មនឹងទទួលបាននូវការអនុម័តលើឯកសារកម្ចី ក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការដាក់នូវឯកសារតម្រូវទាំងអស់។ អតិថិជននឹងទទួលបានអត្រាការប្រាក់ថេរ ៩.៩៩% ក្នុងមួយឆ្នាំ លក្ខខណ្ឌការប្រាក់នេះគឺសម្រាប់ទាំងប្តូររឹង និងប្តូរទន់។

លើសពីនេះម្ចាស់សហគ្រាសធុនតូច និងមធ្យម អាចខ្ចីបានចាប់ពី១ម៉ឺនដុល្លារអាមេរិក រហូតដល់ ៣០ម៉ឺនដុល្លារអាមេរិកជាមួយរយៈពេលសងត្រលប់១២០ខែ ហើយកាន់តែពិសេសនោះគឺមាន ការអនុគ្រោះការសងប្រាក់ដើមក្នុងឆ្នាំទី១។ លើសពីនេះដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ប្រាក់កម្ចីទាំងអស់នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានដាក់ដំណើរការ ជាផ្លូវការនូវសេវាកម្មទូទាត់ប្រាក់កម្ចីតាមរយៈវីងដែលអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ទាំងអស់ អាចទៅធ្វើប្រតិបត្តិការក្នុងការទូទាត់ប្រាក់កម្ចីតាមរយៈភ្នាក់ងារវីងទាំងអស់ ទូទាំងប្រទេស។

ចំពោះការអភិវឌ្ឍន៍បែបឌីជីថល ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានធ្វើឱ្យប្រសើរឡើងនូវសេវាកម្ម ដកសាច់ប្រាក់ដោយមិនប្រើប្រាស់កាត (Cardless Cash Service) របស់ខ្លួនដែលអនុញ្ញាតឱ្យ អតិថិជនអាចធ្វើប្រតិបត្តិការបានទាំងគណនីដកប្រាក់រៀលនិងដុល្លារអាមេរិកព្រមទាំងអាចអនុញ្ញាតឱ្យ អតិថិជនធ្វើការប្តូររូបិយប័ណ្ណពីគណនីដកប្រាក់ផងដែរ។ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ សេវាគ្រប់គ្រងប័ណ្ណ (Card Management Service) របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ត្រូវបានដាក់ឱ្យដំណើរការលើ Mobile App ដែលអនុញ្ញាតឱ្យអតិថិជនអាច ឆែកមើលប័ណ្ណ (view card) ធ្វើឱ្យប័ណ្ណថ្មីដំណើរ (activate new card) ការមើលសមតុល្យ និងប្រតិបត្តិការប័ណ្ណ (card balance inquiry and transaction inquiry) បិទ/បើកដំណើរការប័ណ្ណ (block/unblock card) ការចេញ និងបន្តប័ណ្ណថ្មី (card re-issue and re-newal) ការផ្លាស់ប្តូរ និងកំណត់ PIN ឡើងវិញ (PIN change & reset PIN) ការគ្រប់គ្រងប័ណ្ណ (manage card limit) ការបើកប្រាក់ជាមុនភ្លាមៗ (សម្រាប់ប័ណ្ណឥណទានបុគ្គល) instant cash advance (for credit card individual) ឆែកមើលព័ត៌មានលម្អិតពីការចេញវិក័យបត្រ (ប័ណ្ណឥណទាន) view billing statement (Credit Card) ។ ជាមួយគ្នានេះដែរ ការផ្ទេរប្រាក់តាមបាតងដោយផ្ទាល់ (Bakong Full Fund Transfer) របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក៏អាចដំណើរការលើ Mobile App បានផងដែរ ដែលសេវានេះ អាចឱ្យអតិថិជនប្រើប្រាស់ Mobile App របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក អាចធ្វើការផ្ទេរសាច់ប្រាក់ ទៅអ្នកទទួលបានផលភ្លាមៗ សម្រាប់ស្ថាប័នដែលជាសមាជិកបាតង តាមរយៈប្រព័ន្ធបាតងរបស់ ធនាគារជាតិ នៃកម្ពុជា។

២. ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការឡើងចុះនៃថ្លៃវត្ថុធាតុដើមមិនមានផលប៉ះពាល់ដល់ធនាគារឡើយ ។

៣. ការវិភាគលើពន្ធ

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ស្ថិតនៅក្រោមច្បាប់ស្តីពីពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នោះធនាគារនិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនត្រូវមានកាតព្វកិច្ចបង់ពន្ធដូចបានកំណត់ក្នុងបទប្បញ្ញត្តិស្តីពីពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងកាតព្វកិច្ចពន្ធ ធនាគារភ្នំពេញពាណិជ្ជ ម.កបានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ "មាស" ពីអគ្គនាយដ្ឋានពន្ធដារសម្រាប់ឆ្នាំជាប់ពន្ធ ២០២០ និង២០២១។

៤. ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

ទន្ទឹមនឹងការរីករាលដាលនៃវីរុស (COVID-១៩) មកលើសេដ្ឋកិច្ចពិភពលោក និងការរីករាលដាលនៃវីរុសបំប្លែងថ្មី COVID-១៩ Delta variant ជាមួយនឹងការឆ្លងក្នុងសហគមន៍ថ្មីៗនេះ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យមានការធ្លាក់ចុះគួរឲ្យកត់សំគាល់ អាចមានផលប៉ះពាល់ខ្លះៗដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ។

គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានការកើនឡើងនៃចំណូលដែលមានចំណូលការប្រាក់សុទ្ធសរុប ៤៧.៣២៦លានរៀល ដែលស្មើនឹងការកើនឡើង ១៦,៦% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។

ឃ. ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ស្ថានភាពចំហនៃរូបិយប័ណ្ណបរទេស ត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ជាប្រចាំតាមបទបញ្ញត្តិ ដើម្បីអាចវាស់វែង និងធានាថាវានឹងមិនធ្វើឲ្យប៉ះពាល់ដល់និរន្តរភាពនៃប្រាក់ចំណេញរបស់ធនាគារ។

ពាក់ព័ន្ធនឹងអត្រាការប្រាក់ ធនាគារកំណត់អត្រាការប្រាក់ថេរសម្រាប់ប្រាក់បញ្ញើ និងប្រាក់កម្ចី របស់ខ្លួនសម្រាប់ប្រតិបត្តិការអាជីវកម្ម។ ដូច្នោះធនាគារមិនមានទទួលរងហានិភ័យជាសារវន្តទាក់ទង នឹងអត្រាការប្រាក់មកលើលទ្ធផលនៃប្រតិបត្តិការអាជីវកម្មធនាគារនោះទេ ។

ឥទ្ធិពលនៃថ្លៃទំនិញ មិនមានផលប៉ះពាល់មកលើលទ្ធផលប្រតិបត្តិរបស់ធនាគារឡើយ ។

ង. ផលប៉ះពាល់អតិផរណា

អតិផរណាជារួមមានកម្រិត២,៥%នៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ ដែលមិនមានផលប៉ះពាល់ ជាសារវន្តនៃអតិផរណាមកលើលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់ធនាគារឡើយ។

ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងហិរញ្ញវត្ថុ របស់រដ្ឋាភិបាល

ការឆ្លងរាលដាលក្នុងព្រឹត្តិការណ៍សហគមន៍នៃវីរុស (កូវីដ ១៩) កាលពីថ្ងៃទី ២០ ខែកុម្ភៈ បាននិងកំពុងបន្តរាលដាលនៅទូទាំងប្រទេសដែលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចជាក់លាក់មួយចំនួន។ វិស័យមួយចំនួនដូចជាខុស្សាហកម្មកាត់ដេរ វិស័យសេវាកម្ម ទេសចរណ៍ និងវិស័យសំខាន់ៗដទៃទៀត កំពុងជួបប្រទះការលំបាកបំផុតក្នុងវិបត្តិនេះ។ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់និងសម្រេចបានទិសដៅ ប្រកបដោយប្រសិទ្ធភាពដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងបរិការណ៍នៃវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ថែមមួយចំនួន និងការចាត់វិធានការយ៉ាងត្រឹមត្រូវ ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនេះ ហើយក៏បានបង្កើតចន្លោះសារពើពន្ធដើម្បីកាត់បន្ថយផលប៉ះពាល់ សេដ្ឋកិច្ចនៃវិបត្តិនេះ ជាពិសេសលើជនងាយរងគ្រោះបំផុតរួមទាំងការផ្តល់ប្រាក់ឈ្នួលដល់កម្មករ កាត់ដេរ និងការបន្តបន្ថយពន្ធ និងឥណទានសម្រាប់អាជីវកម្មផងដែរ។ ខាងក្រោមនេះគឺជា វិធានការនៃសកម្មភាពជុំទី ៩ ដែលនឹងត្រូវរៀបចំនិងដាក់ឱ្យអនុវត្ត៖

- ១. វិធានការបន្តជួយវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍
- ២. វិធានការបន្តជួយវិស័យអាកាសចរណ៍
- ៣. វិធានការជួយវិស័យដឹកជញ្ជូន និងឡូជីស្ទិក
- ៤. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។

ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការស្តារកំណើនសេដ្ឋកិច្ច ធនាគារជាតិ នៃកម្ពុជា នៅតែបន្តអនុវត្តគោលនយោបាយរូបិយវត្ថុដូចខាងក្រោមជាបន្តទៀតសម្រាប់ ឆមាសទី២ ឆ្នាំ ២០២១ ដូចជា៖

- គ្រប់គ្រងការផ្គត់ផ្គង់រូបិយវត្ថុឲ្យស្ថិតក្នុងកម្រិតសមស្រប
- រក្សាស្ថិរភាពអត្រាប្តូរប្រាក់ដើម្បីរួមចំណែកដល់ស្ថិរភាពថ្លៃ និងជំនឿទុកចិត្តរបស់ សាធារណៈជន
- លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផ្អែកតាមយន្តការទីផ្សារ និង
- ជំរុញការអភិវឌ្ឍទីផ្សារអន្តរធនាគារតាមរយៈការបង្កើតឧបករណ៍គោលនយោបាយរូបិយវត្ថុ ចាំបាច់ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុ។

ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ធនាគារជាតិនៃកម្ពុជា ក៏បានសម្រេចបន្តវិធានការអនុគ្រោះដំណាក់កាលទី៣ ដូចជា៖

- រក្សាការអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា ៧% ដដែលរហូតដល់មានការជូនដំណឹងជាថ្មីពី ធនាគារជាតិ នៃកម្ពុជា
- អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តធ្វើឥណទានរៀបចំឡើងវិញរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំពោះអតិថិជនដែលរស់នៅទីតាំងតំបន់បិទខ្ទប់តាមការកំណត់របស់ រាជរដ្ឋាភិបាល ឬ អាជ្ញាធរពាក់ព័ន្ធ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចធ្វើឥណទានរៀបចំ ឡើងវិញលើសពី ៣ដង ក្នុងអំឡុងពេលអនុគ្រោះនេះ និង
- បន្តលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ទុបន្ថយ ឬលើកលែងការយកសោហ៊ុយ ឬការពិន័យផ្សេងៗតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។

ជាមួយនឹងលទ្ធផលសម្រេចបានរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក គណៈគ្រប់គ្រងបានវាយ តម្លៃ និងយល់ឃើញថា ស្ថានភាពបច្ចុប្បន្នមិនមានផលប៉ះពាល់ណាមួយគួរឱ្យកត់សំគាល់ចំពោះ លទ្ធផលហិរញ្ញវត្ថុក្នុងត្រីមាសទី២នេះ របស់ធនាគារទេ។

ហត្ថលេខាអភិបាលរបស់ធនាគារភ្នំពេញពាណិជ្ជ ម.ក

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

បានអាន និងឯកភាព



លោក YIM. Yong Taick

ប្រធានក្រុមប្រឹក្សាភិបាល

